

ខ និង លក្ខខណ្ឌធានារ៉ាប់រង

ឈ្មោះផលិតផល: "ធានារ៉ាប់រងបន្ថែមជាក្រុមសម្រាប់ប្រាក់ឧបត្ថម្ភ

សម្រាកនៅមន្ទីរពេទ្យដោយជំងឺគ្រុនឈាម"

ផលិតផលទី១១របស់ ក្រុមហ៊ុន ជីស៊ី ឡាយហ្វ អ៊ិនស្វ័រ៉ង ម.ក

1. គុណលក្ខណៈនៃកិច្ចសន្យាធានារ៉ាប់រង

កិច្ចសន្យាធានារ៉ាប់រងបន្ថែមជាក្រុមសម្រាប់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយជំងឺគ្រុនឈាម តទៅហៅថា “កិច្ចសន្យាធានារ៉ាប់រងបន្ថែម”។ កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះមិនអាចបង្កើតចូលជាធរមានដោយខ្លួនឯងឡើយ ហើយវាជា កិច្ចសន្យាធានារ៉ាប់រងបន្ថែមរបស់កិច្ចសន្យាផលិតផល “គម្រោងការពារខ្លួន” ជាក្រុម (តទៅហៅថា “កិច្ចសន្យាធានារ៉ាប់រង មូលដ្ឋាន”)។ ក្នុងអំឡុងពេលអនុវត្តកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ ប្រសិនបើកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋានត្រូវបានផ្អាក ឬបញ្ចប់ កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះក៏ត្រូវផ្អាក ឬបញ្ចប់ទៅតាមកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋានដែរ។

2. សមាសភាពនៃកិច្ចសន្យាធានារ៉ាប់រង

កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះបង្កើតឡើងដោយវិញ្ញាបនបត្រធានារ៉ាប់រង ខ និងលក្ខខណ្ឌធានារ៉ាប់រង ពាក្យស្នើសុំ ធានារ៉ាប់រង បញ្ជីឈ្មោះអ្នកត្រូវបានធានារ៉ាប់រង ឯកសារដាក់ពាក្យស្នើសុំផ្សេងៗ និងឯកសារផ្សេងទៀតដែលទាក់ទងនឹង កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ។

3. លក្ខខណ្ឌផ្សេងៗដើម្បីដាក់ពាក្យស្នើសុំ និងបន្តដាក់ពាក្យស្នើសុំ

១. អ្នកស្នើសុំធានារ៉ាប់រងត្រូវជារន្ធកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋានដែលបានរៀបរាប់ខាងលើជាមុនសិន ទើបអាចដាក់ ពាក្យស្នើសុំជារន្ធកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ។

២. ការកំណត់នៃការដាក់ពាក្យស្នើសុំផ្សេងៗ គឺដូចគ្នាទៅនឹងកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន។

៣. ការកំណត់នៃការស្នើសុំបន្តធានារ៉ាប់រងផ្សេងៗ គឺដូចគ្នាទៅនឹងកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន។

4. ការបង្កើតចូលជាធរមាន និងអនុភាពនៃកិច្ចសន្យាធានារ៉ាប់រង

នៅពេលអ្នកស្នើសុំធានារ៉ាប់រងដាក់ពាក្យស្នើសុំកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ និងបានបំពេញបែបបទស្នើសុំធានារ៉ាប់រង ហើយក្រោយពេលក្រុមហ៊ុនយល់ព្រមធានា និងបានផ្តល់ដំណឹងដល់អ្នកស្នើសុំឱ្យបង់បុព្វលាភ កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ នឹងត្រូវបានបង្កើត។

ចាប់ពីពេលកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះត្រូវបានបង្កើត បន្ទាប់ពីអ្នកស្នើសុំធានារ៉ាប់រងបានបង់ថ្លៃបុព្វលាភ របស់កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ និងកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋានទាំងអស់ កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ និងកិច្ចសន្យា ធានារ៉ាប់រងមូលដ្ឋាននឹងមានអនុភាពស្របពេលតែមួយ ហើយក្រុមហ៊ុនធានារ៉ាប់រងនឹងចេញកិច្ចសន្យាធានារ៉ាប់រងដោយឡែក ជូនដល់អ្នកស្នើសុំធានារ៉ាប់រងភ្លាមៗ។

5. រយៈពេលធានារ៉ាប់រង

រយៈពេលធានារ៉ាប់រងនៃកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ គឺដូចគ្នាទៅនឹងកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន។

6. រយៈពេលរង់ចាំ

រយៈពេលរង់ចាំសម្រាប់កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះគឺមានរយៈពេល ១០ថ្ងៃ គណនាគិតចាប់ពីថ្ងៃដែលកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះមានអនុភាព។

រយៈពេលរង់ចាំដែលបានរៀបរាប់ខាងលើអនុវត្តចំពោះអ្នកត្រូវបានធានារ៉ាប់រងទាំងអស់ រួមទាំងអ្នកត្រូវបានធានារ៉ាប់រងដែលបន្ថែមថ្មីក្នុងអំឡុងពេលដែលកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះមានអនុភាព។

ក្នុងករណីអ្នកស្នើសុំធ្វើការស្នើសុំបន្តធានារ៉ាប់រងក្រោយពេលដែលកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះដល់កាលកំណត់ហើយរយៈពេលធានារ៉ាប់រងត្រូវបានបន្តមិនត្រូវបានកាត់ថ្លា ឬកាត់ថ្លាមិនលើសពីរយៈពេល ១៥ថ្ងៃ ក្រុមហ៊ុននឹងមិនកំណត់រយៈពេលរង់ចាំទៀតឡើយ ប៉ុន្តែចំពោះអ្នកត្រូវបានធានារ៉ាប់រងដែលបន្ថែមថ្មី គឺនៅតែកំណត់រយៈពេលរង់ចាំដដែល។

7. ការពិពណ៌នាអំពីគម្រោង

កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះបែងចែកជា ៣គម្រោង÷ គម្រោង A B និង C ដោយផ្អែកតាមភាពខុសគ្នានៃបុព្វលាភធានារ៉ាប់រង។ អ្នកស្នើសុំធានារ៉ាប់រងអាចជ្រើសរើសគម្រោងណាមួយក្នុងចំណោមនោះ។

8. បុព្វលាភធានារ៉ាប់រង អតិបរមានៃសំណងធានារ៉ាប់រង និងការកំណត់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យ

បុព្វលាភធានារ៉ាប់រង អតិបរមានៃសំណងធានារ៉ាប់រង និងការកំណត់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យសម្រាប់គម្រោង A B និង C នឹងបង្ហាញក្នុងតារាងឧបសម្ព័ន្ធ ១ខាងក្រោម÷

តារាងឧបសម្ព័ន្ធ ១ : តារាងបុព្វលាភធានារ៉ាប់រង អតិបរមានៃសំណងធានារ៉ាប់រង និងការកំណត់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យ

រូបិយបណ្ណ : ដុល្លារសហរដ្ឋអាមេរិក

គម្រោង	បុព្វលាភធានារ៉ាប់រង	ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយជំងឺគ្រុនឈាម		
		អតិបរមានៃសំណងធានារ៉ាប់រង (1)	អតិបរមានៃសំណងធានារ៉ាប់រង (2)	អតិបរមានៃសំណងធានារ៉ាប់រង (3)
A	4	400	300	200
B	6	600	450	300
C	8	800	650	500

9. វិសាលភាពនៃការធានា

ក្នុងអំឡុងពេលដែលកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះមានអនុភាព និងក្រោយពេលដែលរយៈពេលរង់ចាំ (រយៈពេលរង់ចាំ ១០ថ្ងៃ) ត្រូវបានបញ្ចប់ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងធ្វើរោគវិនិច្ឆ័យរកឃើញជំងឺគ្រុនឈាម ព្រមទាំងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា ប្រទេសចិន ប្រទេសថៃ ប្រទេសវៀតណាម ឬប្រទេសសិង្ហបុរី ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយជំងឺគ្រុនឈាមម្តងផ្តាច់តាមការព្រមព្រៀងខាងក្រោម÷

១. ចំពោះការសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលមានចំនួនច្រើនជាង ៧ថ្ងៃ (មិនរួមបញ្ចូល ៧ថ្ងៃ) ឬការទទួលមរណភាពក្នុងអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ ក្រុមហ៊ុននឹងផ្តល់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយផ្អែកតាមចំនួនទឹកប្រាក់នៃ “អតិបរមានៃសំណងធានារ៉ាប់រង (1)” ក្រោម “ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយជំងឺគ្រុនឈាម” ដែលសមាមាត្រទៅនឹងគម្រោងនីមួយៗក្នុងតារាងឧបសម្ព័ន្ធ ១ខាងលើ។

២. ចំពោះការសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលមានចំនួនច្រើនជាង ៣ថ្ងៃ (មិនរួមបញ្ចូល ៣ថ្ងៃ) និងតិចជាង ៧ថ្ងៃ ក្រុមហ៊ុននឹងផ្តល់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយផ្អែកតាមចំនួនទឹកប្រាក់នៃ “អតិបរមានៃសំណង

ធានារ៉ាប់រង (2)” ក្រោម “ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយជំងឺគ្រុនឈាម” ដែលសមាមាត្រទៅនឹងគម្រោងនីមួយៗក្នុង តារាងឧបសម្ព័ន្ធ ១ខាងលើ។

៣. ចំពោះការសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលមានចំនួនស្មើនឹង ៣ថ្ងៃ ឬតិចជាង ៣ថ្ងៃ ក្រុមហ៊ុននឹងផ្តល់ប្រាក់ ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយផ្អែកតាមចំនួនទឹកប្រាក់នៃ “អតិបរមានៃសំណងធានារ៉ាប់រង (3)” ក្រោម “ប្រាក់ឧបត្ថម្ភ សម្រាកនៅមន្ទីរពេទ្យដោយជំងឺគ្រុនឈាម” ដែលសមាមាត្រទៅនឹងគម្រោងនីមួយៗក្នុងតារាងឧបសម្ព័ន្ធ ១ខាងលើ។

បន្ទាប់ពីផ្តល់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយជំងឺគ្រុនឈាមខាងលើរួច វិសាលភាពនៃការធានាដែលពាក់ព័ន្ធ នឹងជំងឺគ្រុនឈាមរបស់អ្នកត្រូវបានធានារ៉ាប់រងនោះនឹងត្រូវបានបញ្ចប់ ប៉ុន្តែមិនប៉ះពាល់ដល់សុពលភាពរបស់ផលិតផល ធានារ៉ាប់រងមូលដ្ឋានឡើយ។ ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងកើតជំងឺគ្រុនឈាមក្នុងរយៈពេលធានារ៉ាប់រង ហើយអ្នកត្រូវ បានធានារ៉ាប់រងនៅតែបន្តសម្រាកព្យាបាលក្រោយរយៈពេលធានារ៉ាប់រងត្រូវបានបញ្ចប់ ក្រុមហ៊ុននឹងនៅតែផ្តល់ប្រាក់ឧបត្ថម្ភ សម្រាកនៅមន្ទីរពេទ្យដោយជំងឺគ្រុនឈាមដដែល។

10. ការគណនាចំនួនថ្ងៃសម្រាកនៅមន្ទីរពេទ្យ និងការធ្វើរោគវិនិច្ឆ័យរកជំងឺគ្រុនឈាម

ក្រុមហ៊ុនទទួលស្គាល់នូវលទ្ធផលនៃការធ្វើរោគវិនិច្ឆ័យចេញដោយវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យស្របច្បាប់ ប៉ុន្តែលទ្ធផលនៃ ការធ្វើរោគវិនិច្ឆ័យនោះត្រូវសមាមាត្រទៅនឹងប្រវត្តិជំងឺ របាយការណ៍ស្តីពីការធ្វើរោគវិនិច្ឆ័យវេជ្ជសាស្ត្រ និងថ្នាំប្រើប្រាស់សម្រាប់ ព្យាបាលជំងឺ។

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងទើបតែកំណត់បានថាខ្លួនកើតជំងឺគ្រុនឈាមក្នុងអំឡុងពេលសម្រាកនៅមន្ទីរពេទ្យ ចំនួនថ្ងៃសម្រាកនៅមន្ទីរពេទ្យនឹងចាប់ផ្តើមគណនា គិតចាប់ពីថ្ងៃដែលអ្នកត្រូវបានធានារ៉ាប់រងចូលសម្រាកនៅមន្ទីរពេទ្យ ហើយមិនមែនថ្ងៃដែលកំណត់បានថាខ្លួនកើតជំងឺឡើយ។

11. ករណីមិនធានា

១. អ្នកត្រូវបានធានារ៉ាប់រងបានធ្វើរោគវិនិច្ឆ័យរកឃើញជំងឺគ្រុនឈាម ប៉ុន្តែមិនបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ

២. អ្នកត្រូវបានធានារ៉ាប់រងបានធ្វើរោគវិនិច្ឆ័យរកឃើញជំងឺគ្រុនឈាម ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រៅពី ប្រទេសកម្ពុជា ប្រទេសចិន ប្រទេសថៃ ប្រទេសវៀតណាម ឬប្រទេសសិង្ហបុរី

៣. នៅមុនពេលដែលកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះត្រូវបានបង្កើត អ្នកត្រូវបានធានារ៉ាប់រងបានកើតជំងឺគ្រុនឈាម ព្រមទាំងបានសម្រាកនៅមន្ទីរពេទ្យបន្ទាប់ពីកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះមានអនុភាព ហើយអ្នកស្នើសុំធានារ៉ាប់រងមិនបាន ជូនដំណឹងពីស្ថានភាពនោះមកកាន់ក្រុមហ៊ុន ឬមានចេតនាលាក់បាំង

៤. អ្នកត្រូវបានធានារ៉ាប់រងកើតជំងឺគ្រុនឈាមក្នុងរយៈពេលរង់ចាំរបស់កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ

៥. អ្នកត្រូវបានធានារ៉ាប់រងសម្រាកនៅមន្ទីរពេទ្យដោយសារជំងឺផ្សេងៗក្រៅពីជំងឺគ្រុនឈាម ឬសម្រាកនៅមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព ថែសម្បុរ ពុតធ្មេញ ដាក់ធ្មេញសេរ៉ាមិច វះកាត់ដាក់បង្គោលធ្មេញ ឬព្យាបាលធ្មេញ។

12. អ្នកទទួលផល

អ្នកទទួលផលប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យក្រោមកិច្ចសន្យាបន្ថែមនេះគឺជាអ្នកត្រូវបានធានារ៉ាប់រងដោយផ្ទាល់។ ក្នុង ករណីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ក្រុមហ៊ុននឹងផ្តល់សំណងធានារ៉ាប់រងជូនទៅកាន់អ្នកទទួលផលដែលបានកំណត់ ក្រោមកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន។

13. ការផ្លាស់ប្តូរអ្នកត្រូវបានធានារ៉ាប់រងក្នុងអំឡុងពេលធានារ៉ាប់រង

អ្នកស្នើសុំធានារ៉ាប់រងអាចបន្ថែម ឬបន្ថយអ្នកត្រូវបានធានារ៉ាប់រង ក្នុងអំឡុងពេលអនុវត្តកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ។ ចំពោះការបន្ថយអ្នកត្រូវបានធានារ៉ាប់រង ក្រុមហ៊ុននឹងផ្តល់ត្រឡប់នូវបុព្វលាភមួយចំនួនទៅកាន់អ្នកស្នើសុំធានារ៉ាប់រងវិញដោយផ្អែកតាមតារាងឧបសម្ព័ន្ធ ២: តារាងផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រង។

ការកំណត់ផ្សេងៗគ្នាទៅនឹងកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន។

14. សុពលភាពនៃការធានារប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យ

រយៈពេលមានសុពលភាពសម្រាប់អ្នកទទួលបានដើម្បីទាមទារប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យពីក្រុមហ៊ុនធានារ៉ាប់រងគឺមានរយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃដែលអ្នកទទួលបានជើង ឬគ្រួសារដឹងអំពីគ្រោះថ្នាក់នោះ។

15. ការជូនដំណឹងអំពីព្រឹត្តិការណ៍ស្ថិតក្រោមវិសាលភាពនៃការធានា

បន្ទាប់ពីកើតហេតុការណ៍ស្ថិតក្រោមវិសាលភាពនៃការធានាក្នុងកិច្ចសន្យាធានារ៉ាប់រងនេះ អ្នកស្នើសុំ អ្នកត្រូវបានធានារ៉ាប់រងឬអ្នកទទួលបានផលមានកាតព្វកិច្ចផ្តល់ដំណឹងដល់ក្រុមហ៊ុនឱ្យបានទាន់ពេលវេលា។ ប្រសិនបើមានចេតនាមិនផ្តល់ដំណឹងដល់ក្រុមហ៊ុនឱ្យបានទាន់ពេលវេលា បណ្តាលឱ្យក្រុមហ៊ុនធានារ៉ាប់រងអលទ្ធភាពក្នុងការកំណត់អំពីមូលហេតុ មូលហេតុជំងឺ ស្ថានភាពជំងឺនៃព្រឹត្តិការណ៍ស្ថិតក្រោមវិសាលភាពនៃការធានានោះ ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនមានកាតព្វកិច្ចផ្តល់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យសម្រាប់ផ្នែកណាមួយដែលខ្លួនមិនអាចកំណត់បានឡើយ។

16. ភស្តុតាង និងឯកសារតម្រូវសម្រាប់ការធានារប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យ

១. កិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ ឬភស្តុតាងផ្សេងទៀតដែលបង្ហាញថាកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះនៅមានអនុភាព

២. ឯកសារបញ្ជាក់អត្តសញ្ញាណស្របច្បាប់ ដែលមានសុពលភាពរបស់អ្នកទាមទារសំណង។ ប្រសិនបើមានអ្នកតំណាងត្រូវបានតែងតាំងដើម្បីទាមទារប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យ ត្រូវផ្តល់បន្ថែមនូវលិខិតផ្ទេរសិទ្ធិតំណាង និងឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកតំណាង។

៣. ភស្តុតាង និងឯកសារបញ្ជាក់ផ្សេងៗរួមមាន៖

(១) លិខិតបញ្ជាក់ការចូលសម្រាកនៅមន្ទីរពេទ្យ លិខិតបញ្ជាក់ពីរោគវិនិច្ឆ័យនៃជំងឺគ្រុនឈាម (រួមបញ្ចូលទាំងមូលដ្ឋានរោគវិនិច្ឆ័យ) កំណត់ត្រាសម្រាកនៅមន្ទីរពេទ្យ និងភស្តុតាងចាំបាច់ផ្សេងទៀតដែលបញ្ជាក់ពីការសម្រាកព្យាបាល ចំនួនថ្ងៃនៃការចូលសម្រាកនៅមន្ទីរពេទ្យ កាលបរិច្ឆេទសម្រាកនៅមន្ទីរពេទ្យដែលចេញដោយមន្ទីរពេទ្យដែលអ្នកត្រូវបានធានារ៉ាប់រងសម្រាកព្យាបាល។

(២) អំឡុងពេលដែលអ្នកត្រូវបានធានារ៉ាប់រងសម្រាកនៅមន្ទីរពេទ្យ តម្រូវឱ្យអ្នកស្នើសុំធានារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង អ្នកទទួលបានផល ឬសាច់ញាតិរបស់អ្នកត្រូវបានធានារ៉ាប់រងថតរូប ឬថតវីដេអូដែលអាចបញ្ជាក់ពីការសម្រាកនៅមន្ទីរពេទ្យ និងចំនួនថ្ងៃចូលសម្រាកនៅមន្ទីរពេទ្យរបស់អ្នកត្រូវបានធានារ៉ាប់រង។

(៣) ប្រសិនបើក្រុមហ៊ុនធានារ៉ាប់រងទទួលបាននូវឯកសាររបស់អ្នកទាមទារសំណងដូចបានរៀបរាប់ខាងលើ ហើយនៅតែមិនអាចជឿជាក់បាន ក្រុមហ៊ុនមានសិទ្ធិស្នើឱ្យអ្នកទាមទារសំណងផ្តល់នូវឯកសារបន្ថែមឱ្យបានគ្រប់គ្រាន់ដើម្បីបញ្ជាក់អំពីការពិតនៃព្រឹត្តិការណ៍ស្ថិតក្រោមវិសាលភាពនៃការធានានោះ។

17. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងដោយអ្នកស្នើសុំធានារ៉ាប់រង

បន្ទាប់ពីកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះត្រូវបានបង្កើត អ្នកស្នើសុំធានារ៉ាប់រងអាចស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះបាន ប៉ុន្តែប្រសិនបើជាប់មានការផ្តល់សំណងធានារ៉ាប់រង ឬប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យណាមួយកើតឡើងនៅក្នុងកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន ឬកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ ឬមានព្រឹត្តិការណ៍ស្ថិតក្រោមវិសាលភាពនៃការធានាណាមួយកើតឡើងនៅក្នុងកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ ដែលអាចនឹងផ្តល់នូវប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យ នោះអ្នកស្នើសុំធានារ៉ាប់រងមិនអាចស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រងបានឡើយ។

ប្រសិនបើការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ ពាក់ព័ន្ធនឹងការផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រង ក្រុមហ៊ុននឹងផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រងមួយចំនួនជូនទៅកាន់អ្នកស្នើសុំវិញ ដោយផ្អែកតាមតារាងឧបសម្ព័ន្ធ ២: តារាងផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រង។

ការកំណត់ផ្សេងៗ គឺដូចគ្នាទៅនឹងកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន។

18. ការពន្យល់ និងការបញ្ជាក់ព័ត៌មានពិត

នៅពេលអនុវត្តកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ ក្រុមហ៊ុនធានារ៉ាប់រងត្រូវពន្យល់អ្នកស្នើសុំធានារ៉ាប់រងឱ្យបានច្បាស់អំពីខ្លឹមសារនៃកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ។ ចំពោះករណីលើកលែងដែលមានចែងនៅក្នុង ខ និងលក្ខខណ្ឌផ្សេងៗនៃកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ នៅពេលបង្កើតកិច្ចសន្យាធានារ៉ាប់រង ក្រុមហ៊ុនត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់នៅលើពាក្យស្នើសុំធានារ៉ាប់រង កិច្ចសន្យាធានារ៉ាប់រង ឬឯកសារធានារ៉ាប់រងផ្សេងទៀតដើម្បីឱ្យអ្នកស្នើសុំធានារ៉ាប់រងមានការប្រុងប្រយ័ត្ន។

នៅពេលបំពេញបែបបទដាក់ពាក្យស្នើសុំ អ្នកស្នើសុំធានារ៉ាប់រងត្រូវបំពេញកាតព្វកិច្ចជូនដំណឹងពិត មិនត្រូវលាក់បាំងពីស្ថានភាពសុខភាព អាយុ និងប្រភេទការងាររបស់អ្នកត្រូវបានធានារ៉ាប់រងឡើយ ពុំដូច្នោះទេ ក្រុមហ៊ុននឹងមិនមានទំនួលខុសត្រូវក្នុងការផ្តល់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យឡើយ។ ប្រសិនបើកើតមានការបញ្ចប់កិច្ចសន្យាដោយសារតែការមិនជូនដំណឹងពិតដូចបានរៀបរាប់ខាងលើ ក្រុមហ៊ុននឹងផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រងមួយចំនួនជូនទៅកាន់អ្នកស្នើសុំវិញ ដោយផ្អែកតាមតារាងឧបសម្ព័ន្ធ ២: តារាងផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រង ហើយកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះនឹងត្រូវបញ្ចប់។

19. ផ្សេងៗ

១. ចំពោះប្រការខាងក្រោម គឺដូចគ្នាទៅនឹងប្រការដែលបានចែងក្នុង ខ និង លក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន÷

- (១) ការកែប្រែខ្លឹមសារនៃកិច្ចសន្យាធានារ៉ាប់រង
- (២) ការដោះស្រាយវិវាទ
- (៣) ភាសា

២. ប្រសិនបើមានផ្នែកណាមួយនៃកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះមិនច្បាស់លាស់ សូមអនុវត្តតាម ខ និងលក្ខខណ្ឌរបស់កិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន។

20. និយមន័យ

ក្រុមហ៊ុនធានារ៉ាប់រង ÷ សំដៅលើក្រុមហ៊ុន ជីស៊ី ឡាយហ្វ អ៊ិនស្តង់ ម.ក។

ឯកសារបញ្ជាក់អត្តសញ្ញាណស្របច្បាប់ ÷ សំដៅទៅលើលិខិតបញ្ជាក់ ឬឯកសារ ដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនជាដើមដែលចេញដោយរដ្ឋាភិបាលថ្នាក់ជាតិ ដើម្បីបញ្ជាក់អំពីអត្តសញ្ញាណ។

ជំងឺគ្រុនឈាម៖ ជំងឺគ្រុនឈាមគឺជាជំងឺឆ្លងបង្កឡើងដោយវីរុសគ្រុនឈាម ដែលចម្លងតាមរយៈសត្វម្លូស (មូសខ្លា)។ រោគសញ្ញានៃជំងឺគ្រុនឈាមមាន៖ ការចាប់ផ្តើមក្តៅខ្លួនខ្លាំង ឈឺក្បាល ឈឺសាច់ដុំ និងសន្លាក់ អ្នកជំងឺខ្លះមានកន្ទួលរមាស់ ហូរឈាមច្រមុះ ហើមកូនកណ្តុរ ករណីធ្ងន់ធ្ងរខ្លះអាចឈានដល់ការប៉ះទង្គិចផ្នែកខួរក្បាល និងសរីរាង្គខាងក្នុងផងដែរ។ មន្ទីរពិសោធន៍វេជ្ជសាស្ត្រអាចនឹងវាយការណ៍អំពីការរកឃើញអង្គបដិប្រាណជាក់លាក់ណាមួយ ក៏ដូចជាការប្រែប្រួលខុសប្រក្រតីនៃឈាម និងទឹកនោម ព្រមទាំងការប្រែប្រួលខុសប្រក្រតីនៃការវិភាគឈាមរកវត្ថុមានមេរោគ (changes in serological abnormalities) ផងដែរ។

ការសម្រាកនៅមន្ទីរពេទ្យ៖ សំដៅទៅលើការចូលសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលពេញមួយថ្ងៃ បន្ទាប់ពីការបំពេញបែបបទចូលសម្រាកនៅមន្ទីរពេទ្យ។ ចំពោះការចូលសម្រាកនៅកន្លែងរង់ចាំបណ្តោះអាសន្ន ឬកន្លែងពិនិត្យជំងឺក្នុងមន្ទីរពេទ្យ គឺមិនចាត់ទុកថាជាការសម្រាកនៅមន្ទីរពេទ្យឡើយ។

និយមន័យផ្សេងៗ៖ ដូចគ្នាទៅនឹងកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន។

21. តារាងឧបសម្ព័ន្ធ ២

តារាងឧបសម្ព័ន្ធ ២: តារាងផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រង

រូបិយបណ្ណ៖ ដុល្លារសហរដ្ឋអាមេរិក

គម្រោង/ប្រចាំខែ	1	2	3	4	5	6	7	8	9	10	11	12
A	2.38	2.17	1.95	1.73	1.52	1.30	1.08	0.87	0.65	0.43	0.22	0.00
B	3.58	3.25	2.93	2.60	2.28	1.95	1.63	1.30	0.98	0.65	0.33	0.00
C	4.77	4.33	3.90	3.47	3.03	2.60	2.17	1.73	1.30	0.87	0.43	0.00

បញ្ជាក់: ពាក្យ “ប្រចាំខែ” នៅក្នុងតារាងខាងលើនេះ គឺបង្ហាញអំពីចំនួនខែដែលបានកន្លងផុតទៅនៅពេលដែលកិច្ចសន្យាត្រូវបានបញ្ចប់ដោយសារមូលហេតុណាមួយក្នុងរយៈពេលធានារ៉ាប់រង។ ប្រសិនបើមិនទាន់គ្រប់ ១ខែ ត្រូវយកចំនួន ១ខែមកគិត។ ឧទាហរណ៍៖ កិច្ចសន្យាធានារ៉ាប់រងត្រូវបានឆ្លងកាត់ចំនួន ២ខែ ១៣ថ្ងៃ នោះត្រូវយកចំនួន ៣ខែមកគិត។